

(SUBMIT IN TRIPLICATE)

UNITED STATES
DEPARTMENT OF THE INTERIOR
GEOLOGICAL SURVEY

Land Office New Mexico
Lease No. 0111
Unit NE/4

SUNDRY NOTICES AND REPORTS ON WELLS

30-039-06411

NOTICE OF INTENTION TO DRILL.....	<input checked="" type="checkbox"/> SUBSEQUENT REPORT OF WATER SHUT-OFF.....
NOTICE OF INTENTION TO CHANGE PLANS.....	SUBSEQUENT REPORT OF SHOOTING OR ACIDIZING.....
NOTICE OF INTENTION TO TEST WATER SHUT-OFF.....	SUBSEQUENT REPORT OF ALTERING CASING.....
NOTICE OF INTENTION TO RE-DRILL OR REPAIR WELL.....	SUBSEQUENT REPORT OF RE-DRILLING OR REPAIR.....
NOTICE OF INTENTION TO SHOOT OR ACIDIZE.....	SUBSEQUENT REPORT OF ABANDONMENT.....
NOTICE OF INTENTION TO PULL OR ALTER CASING.....	SUPPLEMENTARY WELL HISTORY.....
NOTICE OF INTENTION TO ABANDON WELL.....	

(INDICATE ABOVE BY CHECK MARK NATURE OF REPORT, NOTICE, OR OTHER DATA)

June 1, 1954., 19

Well No. Turner-Quintus-Federal is located 990 ft. from [N] line and 890 ft. from [E] line of sec. 21

NE/4 Sec. 21
(1/4 Sec. and Sec. No.)

T 26 N
(Twp.)

R 7 W
(Range)

N. M. F. M.
(Meridian)

South Blaine Pictured
(Field)

Sin Arriba County
(County or Subdivision)

New Mexico
(State or Territory)

Cliffs Extension

The elevation of the derrick floor above sea level is 6618 ft. - Ungraded ground.

DETAILS OF WORK

(State names of and expected depths to objective sands; show sizes, weights, and lengths of proposed casings; indicate mudding jobs, cementing points, and all other important proposed work)

Propose to drill with rotary tools to the top of the Pictured Cliff formation - expected between 1,900 feet and 2,100 feet below surface - then drill 4-3/4" rat hole through Pictured Cliff formation. Completion with cable tools - and shooting with solidified latex plug and cement all fracturing.

Casing program: 10' feet of 4-3/4" new 6' rev. thd. 32# casing. Circulate cement to surface.

50/70 O.D. 1 1/2" seamless casing to be set on top of Pictured Cliffs formation, cemented with 150 sacks regular cement.

1" tubing to be set within 50 feet of total depth for production.

I understand that this plan of work must receive approval in writing by the Geological Survey before operations may be commenced.

Company Turner-Quintus-Federal

Address Box 111 - Farmington New Mex. co.

Home Office 1111 1st and 1st Bldg
Palms 1, Texas.

By

Title

C. Benson Neal

Agent in Farmington

1948-49 1st Quarter Report on the progress of the work of the Committee on the Organization of the United Nations Secretariat, 1948-49, 1st Quarter, 1949, New York, 1949, 10 pp.

1948-49 2nd Quarter Report on the progress of the work of the Committee on the Organization of the United Nations Secretariat, 1948-49, 2nd Quarter, 1949, New York, 1949, 10 pp.

1948-49 3rd Quarter Report on the progress of the work of the Committee on the Organization of the United Nations Secretariat, 1948-49, 3rd Quarter, 1949, New York, 1949, 10 pp.

1948-49 4th Quarter Report on the progress of the work of the Committee on the Organization of the United Nations Secretariat, 1948-49, 4th Quarter, 1949, New York, 1949, 10 pp.

1948-49 1st Quarter Report on the progress of the work of the Committee on the Organization of the United Nations Secretariat, 1948-49, 1st Quarter, 1949, New York, 1949, 10 pp.

J. GLENN TURNER

Company ~~XXXXXXXXXXXX~~

Lease Quantum-Federal Well No. 1-21


Sec. 21, T. 26 N, R. 7 W., N.M.P.M.

Location 990' from the North line and 890' from the East line.

Elevation 6618 Ungraded ground.

Rio Arriba County

New Mexico



Scale—4 inches equal 1 mile.

This is to certify that the above plat was prepared from field notes of actual surveys made by me or under my supervision and that the same are true and correct to the best of my knowledge and belief.

Seal:

James P. Leese
Registered Professional
Engineer and Land Surveyor.

James P. Leese
N. Mex. Reg. No. 1463

Surveyed 14 May, 1954

